

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

**របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
និង**

របាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន៖	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បវរ ហ្វាយនែន ម.ក	
ចុះបញ្ជីពាណិជ្ជកម្មលេខ៖	00029713	
ទីស្នាក់ការចុះបញ្ជី៖	ផ្ទះលេខ១១ក ក្រុមទី 4, ភូមិរំចេក 5 ឃុំ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក៖	សមាគមភាគហ៊ុនបុគ្គលិក ដែលមានលោកលី ចាន់ទី ជាតំណាងភាគទុនិក លោក មាស ធន អ្នកស្រី ង៉ែត នី អ្នកស្រី ជា ចាន់ដា លោក ជឿន ផល្លី លោកលី ចាន់ទី	
ក្រុមប្រឹក្សាភិបាល៖	លោក លី ចាន់ទី លោក សៅ រឿន លោក ព្រំ ម៉ារី លោក សួស សុវណ្ណ លោក ផេង រក្សា	ប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានក្រុមប្រឹក្សាភិបាល សមាជិក សមាជិក សមាជិក
ធនាគារិកចម្បងៗ៖	ធនាគារជាតិ នៃកម្ពុជា ធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារអភិវឌ្ឍន៍អាស៊ីចំកាត់	
សវនករ៖	អេហ្វអាយអាយ&អ៊ីសូស៊ីអេត	

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

មាតិកា

ទំព័រ

1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	1
2. របាយការណ៍របស់សវនករឯករាជ្យ	6
3. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	10
4. របាយការណ៍លទ្ធផលលម្អិត	11
5. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	12
6. របាយការណ៍លំហូរសាច់ប្រាក់	14
7. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	16



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមធ្វើការបង្ហាញជូននូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដោយភ្ជាប់ជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប័រវ៉ា ហ្វាយណែន ម.ក ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាឥណទានស្របតាមច្បាប់អនុញ្ញាតិចំពោះប្រតិបត្តិករឥណទានជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការប្រែប្រួលជាសារវន្តទៅលើសកម្មភាពចម្បងនៅក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

	2020		2019	
	ប្រាក់រៀល	ដុល្លារអាមេរិក	ប្រាក់រៀល	ដុល្លារអាមេរិក
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ប្រាក់(ខាត)/ចំណេញមុនពន្ធដកពន្ធ	(322,683)	(79,147)	1,812,286	447,258
ឥណទាន/(ចំណាយ)ពន្ធលើប្រាក់ចំណេញ	59,287	14,542	(399,011)	(98,473)
ប្រាក់(ខាត)/ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	(263,396)	(64,605)	1,413,275	348,785

ភាគលាភ

ពុំមានភាគលាភណាមួយត្រូវបានប្រកាស ឬត្រូវបានបង់ ហើយក្រុមប្រឹក្សាភិបាលក៏ពុំបានផ្តល់ជាអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទនេះទេ។

ដើមទុន

ដើមទុនចុះបញ្ជី និងដែលបានបង់របស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន 9,741,600 ពាន់រៀល (2019: 9,741,600 ពាន់រៀល ដែលក្នុងនោះភាគហ៊ុននីមួយៗមានតម្លៃស្មើនឹង 200 ពាន់រៀល។ ភាគហ៊ុន និងរចនាសម្ព័ន្ធភាគហ៊ុន ត្រូវបានលាតត្រដាងនៅកំណត់សម្គាល់ទី 15។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ឥណទានអាក្រក់ និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលនូវឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថាមិនមានឥណទានអាក្រក់ និងសំវិធានធនត្រូវបានធ្វើឡើងសម្រាប់ឥណទានជាប់សង្ស័យ។

នាថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាល ពុំបានពិនិត្យឃើញមានស្ថានភាពណាមួយដែលអាចនឹងបណ្តាលឲ្យចំនួននៃការលុបចំបាត់ចោលឥណទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះមានចំនួនខ្វះខាតជាសារវន្តនោះឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងអស់ ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលរំពឹងទុកថានឹងអាចប្រមូលបានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឲ្យប៉ះពាល់ដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព

នាថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការប្រែប្រួលទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីដំណាច់ឆ្នាំឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីចុងការិយបរិច្ឆេទក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងរយៈពេល 12 ខែបន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះមិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើងដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរបាយការណ៍ដែលតម្រូវឲ្យមានការលាតត្រដាងឬ និយ័តភាពក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយ នៅក្នុងកំណត់សម្គាល់ដែលភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះមានរាយនាមដូចខាងក្រោម៖

លោក សៅ រឿន	ប្រធានក្រុមប្រឹក្សាភិបាល
លោក លី ចាន់ទី	អនុប្រធានក្រុមប្រឹក្សាភិបាល
លោក ព្រំ ម៉ារី	សមាជិក
លោក សួស សុវណ្ណ	សមាជិក
លោក ផេង រក្សា	សមាជិក

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាលត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ទី 15 នៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

មិនថានៅក្នុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលក្រុមហ៊ុនជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលម្នាក់ឲ្យទទួលបាននូវអត្ថប្រយោជន៍ តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ក្រុមហ៊ុន ឬសាជីវកម្មដទៃ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល (ត)

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃឆ្នាំកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរាប់បញ្ចូលក្នុងចំនួនសរុបនៃឯកត្តជនដែលបានទទួល ឬកំណត់និងអាចទទួលបានដោយក្រុមប្រឹក្សាភិបាល) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុនជាមួយក្រុមប្រឹក្សាភិបាល ឬដោយក្រុមហ៊ុនផ្សេងដែលមានក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនផ្សេងដែលមានក្រុមប្រឹក្សាភិបាលជាសមាជិកនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនជាងអ្វី ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ("CIFRS for SMEs")។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះក្រុមប្រឹក្សាភិបាលត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលនយោបាយទាំងនេះប្រកបដោយសង្គតិភាព។
- (ខ) អនុលោមទៅតាម CIFRS for SMEs ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះដើម្បីបង្ហាញពីភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ និងពន្យល់ឲ្យបានច្បាស់លាស់ និងកំណត់ចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនចំពោះការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃស្តង់ដារគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជីក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។
- (ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយដែលចំពោះពាក់ព័ន្ធនឹងសកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាង ត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការដូចដែលបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយដូចបានបង្ហាញនៅទំព័រទី 10 ដល់ 53 ថាបានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

ចុះហត្ថលេខាដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក **ហង់ ធីន**

នាយកប្រតិបត្តិ

ខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី24 ខែមិថុនា ឆ្នាំ2021

**របាយការណ៍របស់សវនករឯករាជ្យ
ជូនចំពោះភាគទុនិក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក**

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក ហៅកាត់ថា (‘ក្រុមហ៊ុន’) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របាយការណ៍លទ្ធផលស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗដែលបានបង្ហាញនៅទំព័រទី 10 ដល់ 53។

ជាមតិរបស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ គឺជាការផ្សព្វផ្សាយក្រុមហ៊ុនតាមតម្រូវការនៃក្រុមស៊ីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញតាមក្របខណ្ឌទទួលខុសត្រូវក្រុមស៊ីលធម៌ផ្សេងៗស្របតាមតម្រូវការទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ការទាញចំណាប់អារម្មណ៍លើបញ្ហា - តួលេខប្រៀបធៀប

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍លើកំណត់សម្គាល់ 27 នៃរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញថា តួលេខប្រៀបធៀបដែលបានបង្ហាញនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងសម្រាប់កាលបរិច្ឆេទដែលបញ្ចប់ត្រូវបានកំណត់ឡើងវិញ។ មតិសវនកម្មរបស់យើងខ្ញុំ មិនត្រូវបានកែប្រែដោយសារបញ្ហានេះទេ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀត ដែលបានបញ្ចេញមតិសវនកម្មនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ចារបាយការណ៍នោះមាន ភាពត្រឹមត្រូវ។



របាយការណ៍របស់សវនករឯករាជ្យ (ត)

ជូនចំពោះភាគទុនិក

គ្រឹះស្ថានហិរញ្ញវត្ថុ បឋម ហ្វាយនែល ម.ក

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗទៀត។ ព័ត៌មានផ្សេងៗទៀតដែលបានទទួលត្រឹមកាលបរិច្ឆេទ នៃ របាយការណ៍របស់សវនករ មានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រ 1 ដល់ទី 5 ចំណែកឯ របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន រំពឹងថានឹងផ្តល់ឱ្យយើងខ្ញុំក្រោយកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ ។

មតិរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុមិនបានគ្របដណ្តប់ព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនបាននូវ អំណះអំណាងណាមួយលើព័ត៌មានផ្សេងៗទាំងនេះឡើយ។ ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាព័ត៌មានផ្សេងៗនោះ មានភាព មិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវ កំហុសឆ្គងជាសារវន្តឬទេ។

ប្រសិនបើមានព័ត៌មានផ្សេងៗដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម នេះអាចឱ្យយើងខ្ញុំសន្និដ្ឋាន ថាមានកំហុសឆ្គងជាសារវន្តកើតឡើង យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយ ការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយ អនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយ នឹងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយ ការណ៍ហិរញ្ញវត្ថុ ឱ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែល ទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណង ចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំគឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុស ជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្ម របស់យើងខ្ញុំ។ អំណះអំណាងសមហេតុផលគឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថាគ្រប់ពេលនៃ ការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបានកើតឡើងនោះទេ ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបាន ចាត់ទុកថាជាសារវន្តនៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នាមានផលប៉ះពាល់ដល់ការសម្រេច ចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។



របាយការណ៍របស់សវនករឯករាជ្យ (ត)

ជូនចំពោះភាគទុនិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មរម្យ ហ្វាយនែន ម.ក

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត)

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈនិងរក្សានូវភាពយកចិត្តទុកដាក់ក្នុងអំឡុងពេលសវនកម្ម។

យើងខ្ញុំក៏បាន៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែ ការក្លែងបន្លំមានលក្ខណៈខ្ពស់ជាង ការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែការក្លែងបន្លំអាចរួមបញ្ចូលទាំង ការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាតើភាពមិនច្បាស់លាស់ជាសារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាពេលអនាគតអាចធ្វើឲ្យបញ្ឈប់នូវនិរន្តរភាពនៃអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញ រចនាសម្ព័ន្ធ និងមាតិកាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

របាយការណ៍របស់សវនករឯករាជ្យ (ត)

ជូនចំពោះភាគទុនិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត)

យើងខ្ញុំបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ចំពោះកត្តាពាក់ព័ន្ធនឹងសវនកម្មរួមមានជាអាទិ៍ វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងបញ្ហាជាសារវន្តរួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុង ដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន អេហ្វអាយអាយ&អ៊ីស៊ីអេត

សេចក្តីចាត់តាំង

ដៃគូសវនករ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

		2020		2019	
	កំណត់ សម្គាល់	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	(កំណត់ឡើងវិញ) ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	4	130,330	32,220	201,829	49,529
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ					
ធនាគារជាតិនៃកម្ពុជា	5	487,120	120,425	487,200	119,558
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ	6	1,449,943	358,453	1,950,984	478,769
ឥណទានផ្តល់ដល់អតិថិជន	7	32,753,994	8,097,403	32,422,650	7,956,479
ទ្រព្យសកម្មផ្សេងៗ	8	119,698	29,592	195,836	48,057
ទ្រព្យ និងបរិក្ខារ	9	1,349,699	333,671	1,215,034	298,168
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	11.1	327,391	80,937	121,435	29,800
ទ្រព្យសកម្មសរុប		36,618,175	9,052,701	36,594,968	8,980,360
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើពីអតិថិជន	10	1,856,674	459,005	2,429,841	596,280
បំណុលផ្សេងៗ	12	1,281,704	316,861	1,473,175	361,515
ប្រាក់កម្ចី	13	12,849,496	3,176,637	11,586,205	2,843,240
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	11.2	36,413	9,002	63,993	15,704
បំណុលសរុប		16,024,287	3,961,505	15,553,214	3,816,739
មូលធន					
គម្រោងដើមទុន SEAD	14	949,821	237,455	949,821	237,455
ដើមទុន	15	9,741,600	2,435,400	9,741,600	2,435,400
ទុនបម្រុងតាមបទប្បញ្ញត្តិ	16	429,418	106,160	386,227	94,780
ប្រាក់ចំណេញរក្សាទុក		9,473,049	2,356,402	9,964,106	2,476,848
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(44,221)	-	(80,862)
មូលធនសរុប		20,593,888	5,091,196	21,041,754	5,163,621
បំណុល និងមូលធនសរុប		36,618,175	9,052,701	36,594,968	8,980,360

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

**របាយការណ៍លទ្ធផលលម្អិត
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2020**

		2020		2019	
	កំណត់ សម្គាល់	ពាន់រៀល	ដុល្លារអាមេរិក	(កំណត់ឡើងវិញ) ពាន់រៀល	ដុល្លារអាមេរិក
			(កំណត់ សម្គាល់ 2.4)		(កំណត់ សម្គាល់ 2.4)
ចំណូលពីការប្រាក់	17	5,035,517	1,235,104	5,516,642	1,361,462
ចំណាយលើការប្រាក់	18	(964,649)	(236,608)	(570,673)	(140,837)
ចំណូលពីការប្រាក់សុទ្ធ		4,070,868	998,496	4,945,969	1,220,625
ចំណូលពីប្រតិបត្តិការផ្សេងៗ	19	128,156	31,434	1,088,530	268,640
ចំណូលប្រតិបត្តិការសរុប		4,199,024	1,029,930	6,034,499	1,489,265
ចំណាយប្រតិបត្តិការផ្សេងៗ	20	(4,221,087)	(1,035,341)	(4,117,392)	(1,016,138)
តំហាយលើឱនភាពនៃទ្រព្យសកម្ម					
ហិរញ្ញវត្ថុ	7	(233,072)	(57,168)	(45,207)	(11,157)
រំលស់		(67,548)	(16,568)	(59,614)	(14,712)
ប្រាក់(ខាត)/ចំណេញមុនពន្ធនៃ		(322,683)	(79,147)	1,812,286	447,258
ឥណទាន/(ចំណាយ)ពន្ធលើប្រាក់					
ចំណេញ	11.3	59,287	14,542	(399,011)	(98,473)
ប្រាក់(ខាត)/ចំណេញសុទ្ធសម្រាប់					
ការិយបរិច្ឆេទ		(263,396)	(64,605)	1,413,275	348,785
លទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	37,427	-	(70,298)
លទ្ធផលលម្អិតសរុបសម្រាប់					
ការិយបរិច្ឆេទ		(263,396)	(27,178)	1,413,275	278,487

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	គម្រោងដើមទុន SEAD		ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ពាន់រៀល	ដុល្លារ	ពាន់រៀល	ដុល្លារ	ពាន់រៀល	ដុល្លារ	ពាន់រៀល	ដុល្លារ	ពាន់រៀល	ដុល្លារ	ពាន់រៀល	ដុល្លារ
	អាមេរិក	អាមេរិក	អាមេរិក	អាមេរិក	អាមេរិក	អាមេរិក	អាមេរិក	អាមេរិក	អាមេរិក	អាមេរិក	អាមេរិក	អាមេរិក
	(កំណត់សម្គាល់២.៤)	(កំណត់សម្គាល់២.៤)	(កំណត់សម្គាល់២.៤)	(កំណត់សម្គាល់២.៤)	(កំណត់សម្គាល់២.៤)	(កំណត់សម្គាល់២.៤)	(កំណត់សម្គាល់២.៤)	(កំណត់សម្គាល់២.៤)	(កំណត់សម្គាល់២.៤)	(កំណត់សម្គាល់២.៤)	(កំណត់សម្គាល់២.៤)	(កំណត់សម្គាល់២.៤)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	949,821	237,455	9,741,600	2,435,400	418,890	104,253	8,518,168	2,120,002	-	(11,976)	19,628,479	4,885,134
លទ្ធផលលម្អិតសម្រាប់												
ការិយបរិច្ឆេទ												
ការផ្ទេរ	-	-	-	-	(32,663)	(8,061)	32,663	8,061	-	-	-	-
ប្រាក់ចំណេញសុទ្ធសម្រាប់												
ការិយបរិច្ឆេទ (កំណត់ឡើងវិញ)	-	-	-	-	-	-	1,413,275	348,785	-	-	1,413,275	348,785
លទ្ធផលលម្អិតផ្សេងៗ												
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(1,412)	-	-	-	(68,886)	-	(70,298)
សរុបលទ្ធផលលម្អិតសម្រាប់												
 ការិយបរិច្ឆេទ	-	-	-	-	(32,663)	(9,473)	1,445,938	356,846	-	(68,886)	1,413,275	278,487
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (កំណត់ឡើងវិញ)	949,821	237,455	9,741,600	2,435,400	386,227	94,780	9,964,106	2,476,848	-	(80,862)	21,041,754	5,163,621

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	គម្រោងដើមទុន SEAD		ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់២.៤)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	949,821	237,455	9,741,600	2,435,400	386,227	94,780	9,964,106	2,476,848	-	(80,862)	21,041,754	5,163,621
និយ័តភាព	-	-	-	-	-	-	(184,470)	(45,247)	-	-	(184,470)	(45,247)
	949,821	237,455	9,741,600	2,435,400	386,227	94,780	9,779,636	2,431,601	-	(80,862)	20,857,284	5,118,374
លទ្ធផលលម្អិតសម្រាប់កាលបរិច្ឆេទ												
ការផ្ទេរ	-	-	-	-	43,191	10,594	(43,191)	(10,594)	-	-	-	-
ប្រាក់ខាតសុទ្ធ												
សម្រាប់កាលបរិច្ឆេទ	-	-	-	-	-	-	(263,396)	(64,605)	-	-	(263,396)	(64,605)
លទ្ធផលលម្អិតផ្សេងៗ												
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	786	-	-	-	36,641	-	37,427
សរុបលទ្ធផលលម្អិតសម្រាប់កាលបរិច្ឆេទ	-	-	-	-	43,191	11,380	(306,587)	(75,199)	-	36,641	(263,396)	(27,178)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	949,821	237,455	9,741,600	2,435,400	429,418	106,160	9,473,049	2,356,402	-	(44,221)	20,593,888	5,091,196

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	(កំណត់សម្គាល់២.៤)	(កំណត់សម្គាល់២.៤)	(កំណត់សម្គាល់២.៤)	(កំណត់សម្គាល់២.៤)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់(ខាត)/ចំណេញសម្រាប់ការិយបរិច្ឆេទ	(263,396)	(64,605)	1,413,275	348,785
<i>និយ័តភាពលើ៖</i>				
(ឥណទាន)/ចំណាយពន្ធលើប្រាក់ចំណេញ	(59,287)	(14,542)	399,011	98,473
តំហាយលើឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ	233,072	57,168	45,207	11,157
រំលស់	67,548	16,568	59,614	14,712
លម្អៀងលើអត្រាប្តូរប្រាក់	(121,849)	(29,887)	948,100	233,983
ចំណេញលើការលក់ទ្រព្យនិងបរិក្ខារ	-	-	(12,373)	(3,054)
	(143,912)	(35,298)	2,852,834	704,056
<i>បម្រែបម្រួលនៃ៖</i>				
ឥណទានផ្តល់ដល់អតិថិជន	67,131	16,466	(2,896,495)	(714,831)
ទ្រព្យសកម្មផ្សេងៗ	(76,138)	(18,675)	(139,176)	(34,347)
ប្រាក់បញ្ញើពីអតិថិជន	(573,167)	(140,585)	(2,356,311)	(581,518)
បំណុលផ្សេងៗ	(191,471)	(46,964)	25,653	6,331
	(917,557)	(225,056)	(2,513,495)	(620,309)
ប្រាក់អតិថិភាពដែលបានបង់	(541,892)	(132,914)	-	-
ពន្ធលើប្រាក់ចំណេញដែលបានបង់	(174,249)	(42,740)	(267,800)	(66,091)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	(1,633,698)	(400,710)	(2,781,295)	(686,400)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ	(202,213)	(49,598)	(40,606)	(10,021)
ប្រាក់ដែលលក់បានពីការលក់ទ្រព្យ និងបរិក្ខារ	-	-	12,455	3,074
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(202,213)	(49,598)	(28,151)	(6,947)

គ្រឹះស្ថានហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	2020		2019	
	ពាន់រៀល		(កំណត់ឡើងវិញ)	
	ដុល្លារអាមេរិក		ពាន់រៀល	
	(កំណត់សម្គាល់២.៤)		(កំណត់សម្គាល់២.៤)	
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានប្រាក់កម្ចី	8,276,828	2,030,127	7,200,205	1,776,951
ការទទួលសងប្រាក់កម្ចី	(7,013,537)	(1,720,269)	(2,720,316)	(671,351)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន	1,263,291	309,858	4,479,889	1,105,600
ការ(ថយចុះ)/កើនឡើងសុទ្ធនៃសាច់ប្រាក់ និង				
សាច់ប្រាក់ សមមូល	(572,620)	(140,450)	1,670,443	412,253
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី ១ ខែមករា	2,152,933	528,327	482,490	120,082
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	2,806	-	(4,008)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី ៣១ ខែធ្នូ				
(កំណត់សម្គាល់២១)	1,580,313	390,683	2,152,933	528,327

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

1. ព័ត៌មានអំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) បានចុះបញ្ជីពាណិជ្ជកម្មជា ក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០២៩៧១៣ ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ ជាមួយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណពីធនាគារ ជាតិនៃកម្ពុជា (ហៅកាត់ថា “ធនាគារកណ្តាល”) ដើម្បីធ្វើប្រតិបត្តិការជាប្រតិបត្តិករឥណទានជនបទ។

ក្រុមហ៊ុនត្រូវបានគេស្គាល់ថាជាសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចខ្នាតតូច (“SEAD” ឬ “គម្រោង”) ដែលដំណើរការតាម រយៈពេលអន្តរជាតិ (“CARE INTERNATIONAL”)។ គម្រោងសន្សំគឺជាផ្នែកមួយនៃគម្រោងរបស់ អង្គការ វិស័យអន្តរជាតិក្នុងខេត្តបាត់ដំបង។

គម្រោងនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ក្នុងគោលបំណងដើម្បីលើកកម្ពស់សុវត្ថិភាពសេដ្ឋកិច្ចរបស់គ្រួសារ ដែលមានប្រាក់ចំណូលទាបតាមរយៈការប្រមូលផ្តុំប្រាក់សន្សំរបស់សមាជិក។ គម្រោងនេះត្រូវបានអនុវត្តតាមរយៈ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុតាមសហគមន៍ ដោយបង្កើតសហគមន៍សន្សំប្រាក់ នៅថ្នាក់សហគមន៍។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០០២ SEAD ត្រូវបានចុះបញ្ជីជាសមាគមន៍ក្រៅរដ្ឋាភិបាលក្រោមឈ្មោះថា សហព័ន្ធ សន្សំប្រាក់ និងឥណទានកម្ពុជា “Cambodia Savings and Credit Federation” (CSCF)។ បន្ទាប់មក នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០០២ សហព័ន្ធសន្សំប្រាក់ និងឥណទានកម្ពុជា (CSCF) បានស្នើសុំទៅក្រសួងមហាផ្ទៃ ដោយប្តូរឈ្មោះរបស់ខ្លួនទៅជាសមាគមន៍សហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាហិរញ្ញវត្ថុទៅដល់គ្រួសារដែលមានប្រាក់ចំណូលទាប និង សេវាផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុដែលមានចែងនៅក្នុងវិសាលភាពរបស់អាជ្ញាប័ណ្ណប្រតិបត្តិករ ឥណទានជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនមាន សាខាចំនួន ៣ ដែលមានទីតាំងស្ថិតនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងស្រុកបវេល។ ក្រុមហ៊ុន មានការិយាល័យកណ្តាលនៅផ្ទះលេខ ៩៩ ក្រុម៤ ភូមិវិចិត្រ ៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រះរាជា ណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ១២៣ នាក់ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានបុគ្គលិក ចំនួន ១២៦ នាក់)។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

2. មូលដ្ឋាននៃការរៀបចំ

2.1 របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) ។

ព័ត៌មានលម្អិតស្តីពីគោលនយោបាយគណនេយ្យសំខាន់របស់ក្រុមហ៊ុន ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 26។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័តសម្រេចដោយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី 14 ខែ មិថុនា ឆ្នាំ២០២១។

2.2 ការិយបរិច្ឆេទសារពើពន្ធ និងការិយបរិច្ឆេទរាយការណ៍

ការិយបរិច្ឆេទហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចាប់ផ្តើមនៅថ្ងៃទី១ ខែមករា និងបញ្ចប់ នៅថ្ងៃទី៣១ ខែធ្នូ។

2.3 មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើម។

2.4 រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺប្រាក់រៀល។ ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យ របស់ខ្លួនផ្នែកលើមូលដ្ឋានរូបិយប័ណ្ណបីប្រភេទ គឺប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និងប្រាក់បាតថៃ។ អ្នកគ្រប់គ្រង បានកំណត់ប្រាក់រៀល ជារូបិយប័ណ្ណគោលព្រោះវាបានឆ្លុះបញ្ចាំងពីភាពចាំបាច់នៃសេដ្ឋកិច្ច ប្រភពព្រឹត្តិការណ៍ និង កាលៈទេសៈរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជារូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា។ តួលេខទាំងអស់ត្រូវបានបង្កើតឡើងចុះទៅនឹងតួលេខដែលនៅជិតបំផុតហៅកាត់ថា (“ពាន់រៀល”) លើកលែងតែមាន ការបញ្ជាក់ផ្សេងទៀត។

ការប្តូររូបិយប័ណ្ណពីប្រាក់រៀលទៅជាប្រាក់ដុល្លារអាមេរិកត្រូវបានធ្វើឡើង ដើម្បីធ្វើការកំណត់បង្ហាញរបាយការណ៍ ហិរញ្ញវត្ថុ។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរទៅជាដុល្លារអាមេរិកនៅថ្ងៃនាការបរិច្ឆេទរាយការណ៍ ហើយមូលធនត្រូវបាន ប្តូរដោយប្រើអត្រាប្តូរប្រាក់ប្រវត្តិសាស្ត្រ។ ដោយឡែករបាយការណ៍លទ្ធផលលម្អិត និងរបាយការណ៍លំហូរ សាច់ប្រាក់ គឺត្រូវបានប្តូរទៅជាដុល្លារអាមេរិកដោយប្រើអត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ។ លម្អៀងលើអត្រាប្តូរប្រាក់ពី ការប្តូរនេះត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងលទ្ធផលលម្អិតផ្សេងៗ។ លម្អៀងពីការប្តូរ រូបិយប័ណ្ណបង្ក ត្រូវបានកត់ត្រាជាផ្នែកមួយនៅក្នុងរបាយការណ៍មូលធន។ គ្រប់តួលេខជាប្រាក់រៀលត្រូវបានបង្កើតជា ខ្ទង់ពាន់ឡើងចុះទៅនឹងតួលេខដែលនៅ ជិតបំផុតហៅកាត់ថា (“ពាន់រៀល”) លើកលែងតែមានការបញ្ជាក់ផ្សេង ទៀត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែល ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

2. មូលដ្ឋាននៃការរៀបចំ (ត)

2.4 រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ (ត)

ក្រុមហ៊ុនប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

សម្រាប់ការិយបរិច្ឆេទបញ្ចប់	អត្រាចុងគ្រា	អត្រាមធ្យម
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020	1 ដុល្លារ = 4,045 រៀល	1 ដុល្លារ = 4,077 រៀល
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	1 ដុល្លារ = 4,075 រៀល	1 ដុល្លារ = 4,052 រៀល

តួលេខជាប្រាក់រៀលនេះ មិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

2.5 ការប៉ាន់ស្មាននិងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឲ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្មបំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មានគណនេយ្យត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទ ដែលការប៉ាន់ស្មាននោះត្រូវបានកែប្រែនិងការិយបរិច្ឆេទអនាគតដែលមានផលប៉ះពាល់ដោយការកែប្រែនោះ។

ព័ត៌មាននៃការសន្មត និងការប៉ាន់ប្រមាណដែលមានភាពមិនច្បាស់លាស់ ដែលមានផលប៉ះពាល់ខ្លាំងលើ ការធ្វើនិយ័តកម្មក្នុងការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ 3 - ការប៉ាន់ស្មានគណនេយ្យ និងការវិនិច្ឆ័យសំខាន់ៗ។

3. ការប៉ាន់ស្មានគណនេយ្យនិងការវិនិច្ឆ័យសំខាន់ៗ

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាបន្តបន្ទាប់ហើយផ្អែកលើ បទពិសោធន៍ធ្លាប់មាន និងកត្តាដទៃទៀតរួមទាំងការរំពឹងទុកនៃហេតុការណ៍ដែលធ្លាប់បរាជ័យ ត្រូវបានគេជឿជាក់ថាសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យថាមានហានិភ័យខ្ពស់ដែលតម្រូវឲ្យធ្វើនិយ័តកម្មលើតម្លៃយោងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទបន្ទាប់មានដូចខាងក្រោម៖

3.1 ចំណូល និងចំណាយពន្ធផ្សេងទៀត

ចំណាយពន្ធត្រូវបានគណនាផ្អែកលើការបកស្រាយចំពោះការអនុវត្តច្បាប់សារពើពន្ធបច្ចុប្បន្ន។ ទោះយ៉ាងណាក៏ដោយបទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលជារៀងៗ និងការបកស្រាយផ្សេងៗគ្នាបន្ទាប់ពីមានការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។ ទាំងនេះអាចបណ្តាលឱ្យមានការកើនឡើងចំណាយពន្ធ និងការទាមទារការទូទាត់ប្រតិសកម្មនៃព្រឹត្តិការណ៍ទាំងនេះ។ វាមានការពិបាកក្នុងការកំណត់ពេលវេលាជាក់លាក់ណាមួយ និងភាពធ្ងន់ធ្ងរនៃការកើតឡើងនៃព្រឹត្តិការណ៍ទាំងនេះ ឬផលប៉ះពាល់របស់វា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

3. ការប៉ាន់ស្មានគណនេយ្យនិងការវិនិច្ឆ័យសំខាន់ៗ (ត)

3.2 ទ្រព្យ និងបរិក្ខារ

គណនេយ្យសម្រាប់ទ្រព្យ និងបរិក្ខារ រួមបញ្ចូលទាំងការប៉ាន់ស្មាន សម្រាប់កំណត់អាយុកាលនៃការប្រើប្រាស់នៃទ្រព្យ និងបរិក្ខារ។ ការកំណត់អាយុកាលនៃការប្រើប្រាស់នៃទ្រព្យនិងបរិក្ខារ គឺផ្អែកលើការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រង។

3.3 សំវិធានធនលើបំណុលដែលជាប់សង្ស័យ

អ្នកគ្រប់គ្រង កំណត់សំវិធានធនលើឥណទានដែលជាប់សង្ស័យតាមករណីផ្សេងៗពីគ្នា នៅពេលដែលជឿជាក់ថា ការប្រមូលចំនួនទឹកប្រាក់ដែលជំពាក់ទំនងជាមិនអាចកើតឡើង។ ក្នុងការកំណត់ចំនួនសំវិធានធនទាំងនេះ អ្នកគ្រប់គ្រង ធ្វើការពិចារណាតាមបទពិសោធន៍ដែលធ្លាប់មាន និងការផ្លាស់ប្តូរស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន។ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជនកាន់តែយ៉ាប់យឺន ដែលបណ្តាលឲ្យមានភាពអសមត្ថភាពក្នុង ការទូទាត់សងសំវិធានធនតម្រូវឲ្យទទួលស្គាល់តាមអ្វីដែលទទួលបាន។

4. សាច់ប្រាក់ក្នុងដៃ

	2020		2019	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	(កំណត់ ពាន់រៀល សម្គាល់២.៤)		(កំណត់ ពាន់រៀល សម្គាល់២.៤)	
សាច់ប្រាក់ក្នុងដៃ	130,330	32,220	201,829	49,529

(ក) តាមប្រភេទរូបិយប័ណ្ណ៖

	2020		2019	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	(កំណត់ ពាន់រៀល សម្គាល់២.៤)		(កំណត់ ពាន់រៀល សម្គាល់២.៤)	
ប្រាក់បាត	41,357	10,224	86,847	21,312
ប្រាក់ដុល្លារអាមេរិក	37,438	9,256	62,145	15,251
ប្រាក់រៀល	51,535	12,740	52,837	12,966
	130,330	32,220	201,829	49,529

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

5. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា

		2020		2019	
	សម្គាល់	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
			(កំណត់ សម្គាល់២.៤)		(កំណត់ សម្គាល់២.៤)
ប្រាក់តម្កល់	(ក)	487,080	120,415	487,080	119,529
គណនីចរន្ត	(ខ)	40	10	120	29
		487,120	120,425	487,200	119,558

- (ក) ប្រាក់តម្កល់ធានាលើដើមទុន ត្រូវបានរក្សាទុកជាមួយធនាគារជាតិនៃកម្ពុជាស្របតាមប្រកាសលេខ ធ៧-០០-០០៦ ស្តីពីការផ្តល់អាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលចំនួនទឹកប្រាក់ត្រូវបានកំណត់ត្រឹម 5% នៃដើមទុនដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន។ ប្រាក់តម្កល់នេះ ត្រូវបង្វិលសងវិញនៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន និងមិនមានសល់បំណុលអតិថិជន។ ប្រាក់តម្កល់ពុំទទួលបានអត្រាការប្រាក់ឡើយ។
- (ខ) គណនីចរន្ត ពុំទទួលបានអត្រាការប្រាក់ឡើយ។

6. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ

		2020		2019	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
			(កំណត់ សម្គាល់២.៤)		(កំណត់ សម្គាល់២.៤)
គណនីសន្សំ		1,449,538	358,353	1,950,576	478,669
គណនីចរន្ត		405	100	408	100
		1,449,943	358,453	1,950,984	478,769

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានាត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖

(ក) តាមកាលកំណត់

		2020		2019	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
			(កំណត់ សម្គាល់២.៤)		(កំណត់ សម្គាល់២.៤)
អំឡុងពេល១ខែ		1,449,943	358,453	1,950,984	478,769

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

6. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ (ត)

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានាត្រូវបានវិភាគបន្ថែមដូចខាងក្រោម (ត)៖

(ខ) តាមរូបិយប័ណ្ណ

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ប្រាក់ដុល្លារអាមេរិក	159,561	39,446	1,083,910	265,990
ប្រាក់រៀល	257,880	63,753	833,601	204,565
ប្រាក់បាត	1,032,502	255,254	33,473	8,214
	1,449,943	358,453	1,950,984	478,769

(គ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	2020	2019
គណនីសន្សំ	0.05%-0.50%	0.05%-0.50%
គណនីចរន្ត	0%	0%

7. ឥណទានផ្តល់ដល់អតិថិជន

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ឥណទានផ្តល់ឲ្យអតិថិជនតាមតម្លៃដើម	33,480,705	8,277,059	33,151,195	8,135,263
ចំណូលដែលមិនទាន់ទទួលស្គាល់	(460,280)	(113,789)	(440,337)	(108,058)
	33,020,425	8,163,270	32,710,858	8,027,205
ដក៖ ការខាតបង់លើឱនភាពនៃទ្រព្យ សកម្មហិរញ្ញវត្ថុ	(266,431)	(65,867)	(288,208)	(70,726)
	32,753,994	8,097,403	32,422,650	7,956,479

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

7. ឥណទានផ្តល់ដល់អតិថិជន (ត)

ការប្រែប្រួលនៃការខាតបង់លើឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ មានដូចខាងក្រោម៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
នាថ្ងៃទី១ ខែមករា	288,208	70,726	444,364	110,593
ការកើនឡើងនៃសំវិធានធន				
ក្នុងការិយបរិច្ឆេទ	233,072	57,168	45,207	11,157
ការលុបចោលក្នុងការិយបរិច្ឆេទ	(254,849)	(62,509)	(201,363)	(49,695)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	482	-	(1,329)
នាថ្ងៃទី៣១ ខែធ្នូ	266,431	65,867	288,208	70,726

ឥណទានដុលដ្ឋល់ឲ្យអតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមប្រភេទរូបិយប័ណ្ណ៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ប្រាក់រៀល	9,366,449	2,315,562	9,891,807	2,427,437
ប្រាក់ដុល្លារអាមេរិក	11,641,433	2,877,981	9,774,872	2,398,742
ប្រាក់បាត	12,472,823	3,083,516	13,484,516	3,309,084
	33,480,705	8,277,059	33,151,195	8,135,263

(ខ) តាមនិវាសនដ្ឋាន៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
និវាសនជន	33,480,705	8,277,059	33,151,195	8,135,263

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

7. ឥណទានផ្តល់ដល់អតិថិជន (ត)

ឥណទានផ្តល់ឲ្យអតិថិជនត្រូវបានវិភាគដូចខាងក្រោម (ត)៖

(គ) តាមការអត្រាប្រាក់(មួយឆ្នាំ)៖

	2020	2019
ឥណទានផ្តល់ឲ្យអង្គការមីក្រូហិរញ្ញវត្ថុ		
ផ្អែកលើសហគមន៍ (CBMIFO)	10.8%	10.8% - 15.6%
ឥណទានផ្តល់ឲ្យSMEs	15.60% - 18%	15.60% - 18%

(ឃ) តាមកាលកំណត់ ៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
តិចជាង 1ឆ្នាំ	563,075	139,203	802,329	196,891
ពី 1ឆ្នាំ ដល់ 5ឆ្នាំ	31,694,479	7,835,471	32,348,866	7,938,372
ច្រើនជាង 5ឆ្នាំ	1,223,151	302,385	-	-
	33,480,705	8,277,059	33,151,195	8,135,263

(ង) តាមប្រភេទអាជីវកម្ម ៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
កសិកម្ម	17,522,792	4,331,963	16,753,870	4,111,379
ការប្រើប្រាស់	10,113,744	2,500,308	10,034,826	2,462,534
ជំនួញ និងពាណិជ្ជកម្ម	3,804,507	940,546	3,570,019	876,078
សេវាកម្ម	1,590,443	393,187	1,602,195	393,177
សំណង់	449,219	111,055	53,468	13,121
ផ្សេងៗ	-	-	1,136,817	278,974
	33,480,705	8,277,059	33,151,195	8,135,263

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

7. ឥណទានផ្តល់ដល់អតិថិជន (ត)

ឥណទានដុលផ្តល់ឲ្យអតិថិជនត្រូវបានវិភាគដូចខាងក្រោម (ត)៖

(ច) តាមទំនាក់ទំនង ៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
អតិថិជនខាងក្រៅ	33,480,705	8,277,059	33,151,195	8,135,263

(ឆ) តាមហានិភ័យ ៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ហានិភ័យធំៗ	2,303,662	569,509	2,134,436	523,788
ពុំមែនហានិភ័យធំៗ	31,177,043	7,707,550	31,016,759	7,611,475
	33,480,705	8,277,059	33,151,195	8,135,263

8. ទ្រព្យសកម្មផ្សេងៗ

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ចំណាយបង់មុន	33,483	8,278	54,100	13,276
ការផ្គត់ផ្គង់សម្ភារៈការិយាល័យ	11,414	2,822	17,110	4,199
ផ្សេងៗ	74,801	18,492	124,626	30,582
	119,698	29,592	195,836	48,057

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៩. ទ្រព្យ និងបរិក្ខារ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	ដី ពាន់រៀល	អាគារ ពាន់រៀល	យានយន្ត ពាន់រៀល	គ្រឿងសង្ហារឹម ពាន់រៀល	បរិក្ខារកុំព្យូទ័រ និង ការិយាល័យ ពាន់រៀល	សរុប ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ថ្លៃដើម							
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០	704,918	539,283	199,342	178,944	98,636	1,721,123	422,361
ការទិញបន្ថែម	-	-	181,052	17,441	3,720	202,213	49,598
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	3,526
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	704,918	539,283	380,394	196,385	102,356	1,923,336	475,485
ដក៖ រំលស់បង្គរ							
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០	-	76,203	197,314	136,668	95,904	506,089	124,193
រំលស់ក្នុងការិយបរិច្ឆេទ	-	28,828	18,933	17,247	2,540	67,548	16,568
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	1,053
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	-	105,031	216,247	153,915	98,444	573,637	141,814
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	704,918	434,252	164,147	42,470	3,912	1,349,699	333,671

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៩. ទ្រព្យ និងបរិក្ខារ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ដី ពាន់រៀល	អាគារ ពាន់រៀល	យានយន្ត ពាន់រៀល	គ្រឿងសង្ហារឹម ពាន់រៀល	បរិក្ខារកុំព្យូទ័រ និង ការិយាល័យ ពាន់រៀល	សរុប ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ថ្លៃដើម							
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩	704,918	539,283	199,424	140,106	96,868	1,680,599	418,268
ការទិញបន្ថែម	-	-	-	38,838	1,768	40,606	10,021
ការលុបចោល	-	-	(82)	-	-	(82)	(20)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(5,908)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	704,918	539,283	199,342	178,944	98,636	1,721,123	422,361
ដក៖ រំលស់បង្គរ							
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩	-	47,778	186,644	118,614	93,439	446,475	111,119
រំលស់ក្នុងការិយបរិច្ឆេទ	-	28,425	10,670	18,054	2,465	59,614	14,712
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(1,638)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	-	76,203	197,314	136,668	95,904	506,089	124,193
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	704,918	463,080	2,028	42,276	2,732	1,215,034	298,168

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

10. ប្រាក់បញ្ញើពីអតិថិជន

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ប្រាក់បញ្ញើពីអតិថិជន SMEs				
គណនីអសកម្ម	927,762	229,360	985,538	241,850
ប្រាក់បញ្ញើចាំបាច់	594,279	146,917	946,619	232,299
ប្រាក់បញ្ញើតាមកិច្ចសន្យា	331,441	81,939	494,580	121,369
ប្រាក់បញ្ញើស្ម័គ្រចិត្ត	3,192	789	3,104	762
	1,856,674	459,005	2,429,841	596,280

ប្រាក់បញ្ញើពីអតិថិជនត្រូវបានយោងពីឆ្នាំមុន។ គ្មានប្រាក់បញ្ញើបន្ថែមពីអតិថិជនត្រូវបានប្រមូលចាប់តាំងពីឆ្នាំ២០១៩។ ប្រាក់បញ្ញើពីអតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមប្រភេទរូបិយប័ណ្ណ៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ប្រាក់រៀល	1,302,852	322,090	1,616,196	396,613
ប្រាក់ដុល្លារអាមេរិក	32,515	8,038	65,836	16,156
ប្រាក់បាត	521,307	128,877	747,809	183,511
	1,856,674	459,005	2,429,841	596,280

(ខ) តាមតំបន់៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
បាត់ដំបង	973,081	240,565	1,314,429	322,559
បន្ទាយមានជ័យ	403,923	99,857	523,731	128,523
បវេល	479,670	118,583	591,681	145,198
	1,856,674	459,005	2,429,841	596,280

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
10. ប្រាក់បញ្ញើពីអតិថិជន (ត)

(គ) តាមការអត្រាប្រាក់(មួយឆ្នាំ)៖

	2020	2019
ប្រាក់បញ្ញើពីអតិថិជន CBMIFO		
ប្រាក់បញ្ញើចាំបាច់	9.00%	9.00%
ប្រាក់បញ្ញើពីអតិថិជន SMEs		
ប្រាក់បញ្ញើតាមកិច្ចសន្យា	5.00% - 10.50%	5.00% - 10.50%
ប្រាក់បញ្ញើចាំបាច់	6.00%	6.00%
ប្រាក់បញ្ញើស្ម័គ្រចិត្ត	3.00%	3.00%

11. ពន្ធលើប្រាក់ចំណេញ

11.1 ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល)

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល គឺត្រូវទូទាត់នៅពេលដែលមានតម្រូវការអនុវត្តទៅតាមច្បាប់ដើម្បីទូទាត់ពន្ធនៃទ្រព្យសកម្ម ជាមួយនឹងបំណុលពន្ធហើយនិងនៅពេលដែលពន្ធពន្យារទាក់ទងទៅនឹងអាជ្ញាធរពន្ធដារដូចគ្នា។

ចំនួនទឹកប្រាក់ខាងក្រោមត្រូវបានកំណត់បន្ទាប់ពីការកាត់កង ហើយត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក	(កំណត់ឡើងវិញ) ពាន់រៀល	ដុល្លារអាមេរិក
		(កំណត់ សម្គាល់2.4)		(កំណត់ សម្គាល់2.4)
ពន្ធពន្យារជាទ្រព្យសកម្ម	344,990	85,288	319,590	78,427
បំណុលជាពន្ធពន្យារ	(17,599)	(4,351)	(198,155)	(48,627)
	327,391	80,937	121,435	29,800

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

11. ពន្ធលើប្រាក់ចំណេញ (ត)

11.1 ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ (ត)

ពន្ធពន្យារជាទ្រព្យសកម្មបានមកពីឯកតាដូចខាងក្រោម៖

	2020		2019 (កំណត់ឡើងវិញ)	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
រំលស់	200	49	8,024	1,969
សំវិធានធនលើសោធននិវត្តន៍ និងការឈប់				
សម្រាកប្រចាំឆ្នាំ	228,363	56,456	223,499	54,846
សំវិធានធនដែលលើកឡើងខាតបង់	(17,598)	(4,351)	(8,535)	(2,094)
លម្អៀងលើអត្រាប្តូរប្រាក់	24,370	6,025	(189,620)	(46,533)
ចំណូលបង់ទុកមុន	92,056	22,758	88,067	21,612
	327,391	80,937	121,435	29,800

ការប្រែប្រួលពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល) ក្នុងឆ្នាំមានដូចខាងក្រោម៖

	2020		2019 (កំណត់ឡើងវិញ)	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
នាថ្ងៃទី១ ខែមករា	121,435	29,800	289,523	72,056
ទទួលស្គាល់ជាចំណេញ ឬខាត	205,956	50,517	(168,088)	(41,483)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	620	-	(773)
នាថ្ងៃទី៣១ ខែធ្នូ	327,391	80,937	121,435	29,800

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

11. ពន្ធលើប្រាក់ចំណេញ (ត)

11.2 ចំណូលពន្ធលើប្រាក់ចំណេញ

	2020		2019 (កំណត់ឡើងវិញ)	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
នាថ្ងៃទី១ ខែមករា	63,993	15,704	100,871	25,105
ចំណាយពន្ធលើប្រាក់ចំណេញ	146,669	35,975	230,922	56,990
ពន្ធលើប្រាក់ចំណេញដែលបានបង់	(174,249)	(42,740)	(267,800)	(66,091)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	63	-	(300)
នាថ្ងៃទី៣១ ខែធ្នូ	36,413	9,002	63,993	15,704

11.3 (ឥណទាន)/ចំណាយពន្ធលើប្រាក់ចំណេញ

អនុលោមទៅតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមា ដោយគណនា តាមអត្រា១% នៃប្រាក់ចំណូលសរុបនៅពេលដែលពន្ធមួយណាមានចំនួនច្រើនជាង។

	2020		2019 (កំណត់ឡើងវិញ)	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ចំណាយពន្ធលើប្រាក់ចំណេញ	146,669	35,975	230,923	56,990
ចំណាយពន្ធពន្យារ	(205,956)	(50,517)	168,088	41,483
	(59,287)	(14,542)	399,011	98,473

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

11. ពន្ធលើប្រាក់ចំណេញ (ត)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលគណនាតាមអត្រាពន្ធជាផ្លូវការរៀបចំទៅនឹងពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍លទ្ធផលលម្អិតមានដូចខាងក្រោម៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
		(កំណត់សម្គាល់២.៤)	(កំណត់ឡើងវិញ)	(កំណត់សម្គាល់២.៤)
ប្រាក់(ខាត)/ចំណេញមុនបង់ពន្ធ	(322,683)	(79,147)	1,812,286	447,257
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធជាផ្លូវការ 20%	(64,537)	(15,829)	362,457	89,451
ផលប៉ះពាល់នៃ៖				
ចំណាយមិនអាចកាត់កងបានផ្សេងៗ	5,109	1,253	36,776	9,077
(ឥណទាន)/ចំណាយពន្ធលើប្រាក់ចំណេញ	141	34	(222)	(55)
	(59,287)	(14,542)	399,011	98,473

ការគណនានៃការចំណាយពន្ធលើប្រាក់ចំណេញនេះ គឺជាប្រធានបទក្នុងការពិនិត្យ និងការវាយតម្លៃចុងក្រោយរបស់អាជ្ញាធរពន្ធ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

12. បំណុលផ្សេងៗ

	2020		2019 (កំណត់ឡើងវិញ)	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
បំណុលសោធននិវត្តន៍ និងអត្ថប្រយោជន៍	1,068,180	264,074	1,082,919	265,747
ចំណាយបង្ករ	110,226	27,250	323,742	79,446
បំណុលលើការឈប់សម្រាកប្រចាំឆ្នាំ	73,639	18,205	34,576	8,485
បំណុលពន្ធផ្សេងៗ	19,976	4,938	20,825	5,110
បំណុលលើអត្ថប្រយោជន៍សុខភាព	3,873	957	3,309	812
បំណុលផ្សេងៗ	5,810	1,437	7,804	1,915
	<u>1,281,704</u>	<u>316,861</u>	<u>1,473,175</u>	<u>361,515</u>

13. ប្រាក់កម្ចី

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
មូលនិធិ ធនាគារស្តីចំពោះ វ៉ាបូ	3,664,770	906,000	1,630,000	400,000
អង្គការ យ័រអន្តរជាតិ (អង់គ្លេស)	3,543,107	875,923	3,303,031	810,560
ឯកត្តជន	3,155,100	780,000	2,747,967	674,347
អយក្សក្រេឌីត អ៊ីយូមេនីខល ឌីវឡូ បមេន ខអបភីវេធីវ សូស៊ីអេធី យូ.អេ	2,486,519	614,714	3,905,207	958,333
	<u>12,849,496</u>	<u>3,176,637</u>	<u>11,586,205</u>	<u>2,843,240</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

13. ប្រាក់កម្ចី (ត)

កម្ចីខាងលើត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមកាលកំណត់៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ពី ២ ទៅ ៣ ខែ	768,637	190,022	925,519	227,121
ពី ៣ ទៅ ១២ ខែ	1,294,748	320,086	4,761,576	1,168,485
ពី ១ ឆ្នាំទៅ ៥ ឆ្នាំ	10,786,111	2,666,529	5,899,110	1,447,634
	<u>12,849,496</u>	<u>3,176,637</u>	<u>11,586,205</u>	<u>2,843,240</u>

(ខ) តាមប្រភេទរូបិយប័ណ្ណ៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ប្រាក់ដុល្លារអាមេរិក	12,849,496	3,176,637	11,586,205	2,843,240

(គ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	2020	2019
ប្រាក់ដុល្លារអាមេរិក	<u>8%-9.5%</u>	<u>8%-9.5%</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

14. គម្រោងដើមទុន SEAD

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
គម្រោងដើមទុន SEAD ស្ថិតនៅក្រោម មូលនិធិសហភាពឥណទានប្រទេស អូស្ត្រាលី (CUFA)	83,365	20,841	83,365	20,841
គម្រោងដើមទុន SEAD ស្ថិតនៅក្រោម មូលនិធិ AusAID	866,456	216,614	866,456	216,614
	<u>949,821</u>	<u>237,455</u>	<u>949,821</u>	<u>237,455</u>

15. ដើមទុន

	2020			2019		
	ចំនួន ភាគហ៊ុន	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ចំនួន ភាគហ៊ុន	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
បានចុះបញ្ជី:						
តម្លៃហ៊ុន 1 ភាគហ៊ុន						
200,000រៀល	48,708	9,741,600	2,435,400	48,708	9,741,600	2,435,400
ភាគហ៊ុនចេញផ្សាយ និង						
ទូទាត់តម្លៃហ៊ុន 1						
ភាគហ៊ុន						
200,000រៀល	48,708	9,741,600	2,435,400	48,708	9,741,600	2,435,400

ដើមទុនចុះបញ្ជី និងដែលបានបង់របស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៩,៧៤១,៦០០ ពាន់រៀល។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

15. ដើមទុន (ត)

ចំនួនភាគហ៊ុននិងរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	2020			2019		
	% នៃ			%នៃ		
	ភាគហ៊ុន	ចំនួន	តម្លៃគិតជា	ភាគហ៊ុន	ចំនួន	តម្លៃគិតជា
	កាន់កាប់	ភាគហ៊ុន	ពាន់រៀល	កាន់កាប់	ភាគហ៊ុន	ពាន់រៀល
សមាគមភាគហ៊ុនបុគ្គលិក (ដែលមានលោក លី ចាន់ទី ជាតំណាងភាគទុនិក)	97.78%	47,622	9,524,400	97.78%	47,622	9,524,400
លោក មាស ធន	0.82%	400	80,000	0.82%	400	80,000
អ្នកស្រី ង៉ែត នី	0.41%	200	40,000	0.41%	200	40,000
អ្នកស្រី ជា ចាន់ដា	0.44%	216	43,200	0.44%	216	43,200
លោក រឿន ផល្លី	0.14%	70	14,000	0.14%	70	14,000
លោកលី ចាន់ទី	0.41%	200	40,000	0.41%	200	40,000
	100%	48,708	9,741,600	100%	48,708	9,741,600

16. ទុនបម្រុងតាមបទប្បញ្ញត្តិ

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ទុនបម្រុងតាមបទប្បញ្ញត្តិ(*)	429,418	106,160	386,227	94,780

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

16. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

(*) បម្រែបម្រួលទុនបម្រុងតាមបទប្បញ្ញត្តិ៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
នាថ្ងៃទី១ ខែមករា	386,227	94,780	418,890	104,253
ការផ្ទេរ	43,191	10,594	(32,663)	(8,061)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	786	-	(1,412)
នាថ្ងៃទី៣១ ខែធ្នូ	429,418	106,160	386,227	94,780

ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុង ត្រូវបានធ្វើឡើងនៅពេលដែលសំវិធានធនតាមបទប្បញ្ញត្តិរបស់
 ធនាគារជាតិនៃកម្ពុជា ខ្ពស់ជាងសំវិធានធន CIFRS for SMEs៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ឱនភាពឥណទានតាមបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃកម្ពុជា				
- ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ	14,499	3,584	19,519	4,790
- ឥណទានផ្តល់ដល់អតិថិជន	681,350	168,443	654,916	160,716
	695,849	172,027	674,435	165,506
ការខាតបង់ឱនភាពនៃទ្រព្យសកម្មតាម CIFRS for SMEs (សម្គាល់៧)				
	266,431	65,867	288,208	70,726
	429,418	106,160	386,227	94,780

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

17. ចំណូលពីការប្រាក់

	2020		2019 (កំណត់ឡើងវិញ)	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ឥណទានផ្តល់ដល់អតិថិជន	5,031,792	1,234,190	5,511,449	1,360,180
ប្រាក់តម្កល់នៅធនាគារផ្សេងៗ	3,725	914	5,193	1,282
	<u>5,035,517</u>	<u>1,235,104</u>	<u>5,516,642</u>	<u>1,361,462</u>

18. ចំណាយលើការប្រាក់

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ប្រាក់កម្ចី	890,400	218,396	423,414	104,495
ប្រាក់បញ្ញើពីអតិថិជន	74,249	18,212	147,259	36,342
	<u>964,649</u>	<u>236,608</u>	<u>570,673</u>	<u>140,837</u>

19. ចំណូលពីប្រតិបត្តិការផ្សេងៗ

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ចំណេញពីការប្តូររូបិយប័ណ្ណ	-	-	948,100	233,983
ចំណូលពីការពិន័យ	48,877	11,988	27,229	6,720
ចំណេញពីការលក់ទ្រព្យសកម្ម	-	-	12,373	3,054
ចំណូលផ្សេងៗ	79,279	19,446	100,828	24,883
	<u>128,156</u>	<u>31,434</u>	<u>1,088,530</u>	<u>268,640</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

20. ចំណាយប្រតិបត្តិការផ្សេងៗ

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
ប្រាក់បៀវត្សបុគ្គលិក	2,508,466	615,273	2,558,349	631,379
ប្រាក់សោធននិវត្តន៍ និង អត្ថប្រយោជន៍	590,367	144,804	540,700	133,440
ចំណាយលើការជួល	209,121	51,293	209,034	51,588
ខាតពីការប្តូររូបិយប័ណ្ណ	121,849	29,887	-	-
កម្រៃសេវាវិជ្ជាជីវៈ	134,588	33,012	207,416	51,189
ចំណាយលើការពិនិត្យសុខភាព	132,819	32,578	129,622	31,990
ចំណាយសម្ភារៈការិយាល័យ	74,555	18,287	60,902	15,030
ការបណ្តុះបណ្តាល និងសិក្ខាសាលា	74,250	18,212	82,296	20,310
ធានារ៉ាប់រង	56,251	13,797	57,711	14,243
ចំណាយទឹក និងអគ្គិសនី	48,286	11,844	47,458	11,712
ចំណាយលើការធ្វើដំណើរ	38,418	9,423	43,228	10,668
ចំណាយលើថ្លៃសាំង	30,975	7,597	38,212	9,430
ចំណាយពន្ធកាត់ទុក	25,545	6,266	50,477	12,457
ចំណាយជួសជុល និងថែទាំ	25,234	6,189	16,832	4,154
ចំណាយលើអាជ្ញាប័ណ្ណ	24,677	6,053	16,705	4,123
ថ្លៃទំនាក់ទំនង	15,885	3,896	16,201	3,998
ថ្លៃធនាគារ	15,848	3,887	16,077	3,968
ចំណាយលើសេវាសង្គម	9,125	2,238	1,144	282
ចំណាយលើសម្ព័ន្ធភាព	7,763	1,904	7,654	1,889
ចំណាយលើការឈប់សម្រាកប្រចាំឆ្នាំ	4,687	1,150	1,300	321
ចំណាយលើវិវាទ	2,790	684	14,049	3,467
ចំណាយផ្សេងៗ	69,588	17,067	2,025	500
	<u>4,221,087</u>	<u>1,035,341</u>	<u>4,117,392</u>	<u>1,016,138</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

21. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ ៤)	130,330	32,220	201,829	49,529
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ ធនាគារជាតិកម្ពុជា(កំណត់សម្គាល់ ៥(ខ))	40	10	120	29
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ ផ្សេងៗ (កំណត់សម្គាល់ ៦)	1,449,943	358,453	1,950,984	478,769
	<u>1,580,313</u>	<u>390,683</u>	<u>2,152,933</u>	<u>528,327</u>

22. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាទិ

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់២.៤)
សម្ព័ន្ធព្យាទិ៖				
លោក មាស ធន				
កម្ចី	122,310	30,000	121,560	30,000
ចំណាយការប្រាក់	10,127	2,484	9,725	2,400
	<u>132,437</u>	<u>32,484</u>	<u>131,285</u>	<u>32,400</u>
លោក ព្រំ ម៉ារី				
កម្ចី	283,150	70,000	-	-
ចំណាយការប្រាក់	9,955	2,442	-	-
	<u>293,105</u>	<u>72,442</u>	<u>-</u>	<u>-</u>
កម្រៃសម្រាប់អ្នកគ្រប់គ្រងសំខាន់ៗ៖				
ចំណាយសម្រាប់នាយកនិង អ្នកគ្រប់គ្រងសំខាន់ៗ	461,501	113,195	429,374	105,965

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

23. ការសន្យាភតិសន្យា

ក្រុមហ៊ុន មានភតិសន្យាលើការជួលការិយាល័យជាមួយការសន្យាជួលអប្បបរមាដូចខាងក្រោម៖

	2020		2019	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់2.4)
តិចជាង 1 ឆ្នាំ	124,044	30,666	41,340	10,145
ចាប់ពី 2 ឆ្នាំ ដល់ 5 ឆ្នាំ	60,481	14,952	47,637	11,690
	184,525	45,618	88,977	21,835

24. ពន្ធដារប្រចាំឆ្នាំ

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងការគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទប្រឈមនឹងបំណកស្រាយផ្សេងៗគ្នា។

បញ្ហាទាំងនេះអាចបង្កើតឲ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយនៃ នីតិកម្មពន្ធ។ ក៏ប៉ុន្តែអាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់ អាចមានទំហំធំ។

25. ព្រឹត្តិការណ៍សារវន្ត

ផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺសក្ខីណាដល់ក្រុមហ៊ុន

ចាប់តាំងពីខែ មករា ឆ្នាំ 2020 ការផ្ទុះឡើងនៃ Coronavirus (“COVID-19”) មានផលប៉ះពាល់ដល់ស្ថានភាពពាណិជ្ជកម្មជាសកល និងប្រទេសកម្ពុជា។ ក្រុមហ៊ុនបាននឹងបន្តការយកចិត្តទុកដាក់ទៅលើស្ថានភាពនៃ COVID-19 និងឆ្លើយតបយ៉ាងសកម្មចំពោះផលប៉ះពាល់របស់វាទៅលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន ។

26. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗដែលត្រូវបានអនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយទាំងនេះត្រូវបានអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ ការិយបរិច្ឆេទដែលបានបង្ហាញលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

26. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

26.1 មូលដ្ឋាននៃការសរុបរួម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមានរបាយការណ៍ហិរញ្ញវត្ថុរបស់ទីស្នាក់ការកណ្តាល និងសាខារបស់ខ្លួន។ រាល់សមតុល្យ និងប្រតិបត្តិការអន្តរសាខាទាំងអស់ត្រូវបានលុបបំបាត់ចោល។

26.2 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃ និងសមតុល្យធនាគារ និងប្រាក់បញ្ញើនៅធនាគារដែលមានកាលស្ថាននៅពេលតម្កល់ដំបូងមានរយៈពេល៣ខែ ឬតិចជាង និងការវិនិយោគ រយៈពេលខ្លី ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បានដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

26.3 ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

26.4 ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារជាតិនៃកម្ពុជា

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា ដែលរួមបញ្ចូលទាំងប្រាក់តម្កល់ធានាដើមទុន ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ប្រាក់តម្កល់ធានាដើមទុនត្រូវបានរក្សាទុកស្របតាមច្បាប់កម្ពុជាស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុហើយត្រូវបានកំណត់ដោយភាគរយនៃដើមទុនអប្បបរមាដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ប្រាក់តម្កល់ធានាដើមទុន មិនអាចផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនទេ ហេតុដូច្នេះមិនត្រូវបានចាត់ទុកថាជាផ្នែកមួយនៃសាច់ប្រាក់ និងសមមូលសាច់ប្រាក់សម្រាប់បង្ហាញក្នុងរបាយការណ៍លំហូរសាច់ប្រាក់ឡើយ។

26.5 ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជន គឺជាទ្រព្យសកម្មហិរញ្ញវត្ថុអនិស្សន្ទស្សដែលការទូទាត់ប្រាក់មានលក្ខណៈថេរ ឬអាចកំណត់បាន ដែលមិនមានសម្រង់តម្លៃក្នុងទីផ្សារសកម្ម ហើយក្រុមហ៊ុនមិនមានបំណងលក់ភ្លាមៗ ឬក្នុងរយៈពេលខ្លីណាមួយនោះទេ។

ឥណទានផ្តល់ដល់អតិថិជន ត្រូវបានគណនាតាមតម្លៃសមស្របបូកនឹងការចំណាយប្រតិបត្តិការផ្ទាល់បន្ថែម ហើយត្រូវបានគណនាជាបន្តបន្ទាប់គិតតាមរំលស់ ថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

គ្រឹះស្ថានវិជ្ជាបណ្ឌិត បច្ចេកវិទ្យាបរិស្ថាន ម.ក
កំណត់សម្គាល់លើរបាយការណ៍វិជ្ជាបណ្ឌិត (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

26. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

26.6 ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗត្រូវបានកត់ត្រាតាមតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

26.7 ទ្រព្យ និងបរិក្ខារ

(ក) ការទទួលស្គាល់ និងការវាស់វែង

ផ្នែកទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមវិធីសាស្ត្រថ្លៃដើម ដករំលស់បង្គរ និងការខាតបង់បង្គរលើឱនភាពនៃតម្លៃបង្គរប្រសិនបើមាន។

នៅពេលផ្នែកនៃទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះត្រូវបានចាត់ទុកជាផ្នែកផ្សេង(សមាសធាតុចម្បងៗ) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតលើការលក់ចេញនៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញផ្សេងៗនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ខ) ការចំណាយបន្ទាប់

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលនៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ ក្រុមហ៊ុន ហើយតម្លៃរបស់វាអាចវាស់វែងបានដោយភាពជឿជាក់។ តម្លៃយោងនៃធាតុដែលបានជំនួសនោះត្រូវបានលុបចោល។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

គ) រំលស់

រំលស់នៃទ្រព្យ ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្មដូចខាងក្រោម៖

	ចំនួនឆ្នាំ
អាគារ	5ឆ្នាំ
គ្រឿងសង្ហារឹម	2ឆ្នាំ
យានយន្ត	2-5ឆ្នាំ
បរិក្ខារកុំព្យូទ័រ និងការិយាល័យ	2ឆ្នាំ
ដីមិនត្រូវបានរំលស់នោះទេ ។	

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

26. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

26.7 ទ្រព្យ និងបរិក្ខារ (ត)

ប្រសិនបើមានការកែប្រែជាសារវន្តទៅលើអត្រារំលស់ អាយុកាលប្រើប្រាស់ តម្លៃនៅសល់នៃទ្រព្យ និងបរិក្ខារ នោះ រំលស់ត្រូវបានកំណត់ឡើងវិញ ដើម្បីឆ្លុះបញ្ចាំងនូវការប៉ាន់ស្មានថ្មី។

ទ្រព្យ និងបរិក្ខារដែលបានធ្វើរំលស់អស់ គឺត្រូវបានកាត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់លក់ចេញ ឬលុបចោល។

26.8 ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី រួមមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រ និងថ្លៃដើមដែលជាប់ទាក់ទង ត្រូវបានកំណត់ដោយតម្លៃដើមដក រំលស់បង្គុយ និងឱនភាពនៃតម្លៃបង្គុយប្រសិនបើមាន។

ទ្រព្យសកម្មអរូបី ត្រូវបានរំលស់ផ្អែកលើវិធីសាស្ត្ររំលស់ថេរតាមអត្រា 20% ក្នុងមួយឆ្នាំ។ ប្រសិនបើមានកែប្រែជាសារវន្តទៅលើអត្រារំលស់ អាយុកាលប្រើប្រាស់ ឬតម្លៃនៅសល់នៃទ្រព្យសកម្មអរូបីនោះ ត្រូវបានកំណត់ឡើងវិញ ដើម្បីឆ្លុះបញ្ចាំងនូវការប៉ាន់ស្មានថ្មី។

26.9 ឱនភាពនៃតម្លៃ

ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុតម្លៃ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទ រាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណាមួយដែលបង្ហាញថាទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញានោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ត្រូវបានធ្វើឡើង។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយលើការលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ លំហូរសាច់ប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានធ្វើអប្បបរមាលើតម្លៃបច្ចុប្បន្នដោយប្រើអត្រាការប្រាក់មុនបង្អស់ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននិងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ។

សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើឱនភាពនៃតម្លៃទ្រព្យសកម្ម ត្រូវបានដាក់បញ្ចូលគ្នាជាក្រុមទៅក្នុង ក្រុមទ្រព្យសកម្មតូចៗ ដែលអាចបង្កើតជាលំហូរសាច់ប្រាក់ពីការប្រើប្រាស់ដោយមិនពឹងផ្អែកលើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀត (ឯកតាបង្កើតសាច់ប្រាក់)។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់មានចំនួនលើសពីតម្លៃដែលអាចប្រមូលបានមកវិញ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍លទ្ធផលសម្រេច។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

26. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

26.10 ប្រាក់កម្ចី និងបំណុលផ្សេងៗ

ប្រាក់កម្ចី និងបំណុលផ្សេងៗ ត្រូវបានកត់ត្រាតាមតាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

26.11 សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ ហើយចំនួនសំវិធានធនត្រូវបានប៉ាន់ស្មានប្រកបដោយភាពជឿជាក់ ។

សំវិធានធនត្រូវបានកំណត់ដោយអប្បហារលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ តម្លៃនៃអប្បហារ ត្រូវបានទទួលស្គាល់ជាចំណាយហិរញ្ញប្បទាន។

26.12 អត្ថប្រយោជន៍និយោជិត

(ក) អត្ថប្រយោជន៍សោធននិវត្តន៍ និងប្រាក់បំណាច់ការងារ

ក្រុមហ៊ុនផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាដល់និយោជិតទាំងអស់។ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យានេះត្រូវបានគេទទួលស្គាល់ក្នុងអំឡុងពេលនិយោជិតបំពេញសេវាកម្មដោយផ្អែកលើមូលដ្ឋានបង្គរ។ ប្រាក់បំណាច់នេះនឹងត្រូវបានផ្តល់ដល់និយោជិតនៅពេលពួកគេចូលនិវត្តន៍ ឬ លាលែងពីការងារនៅក្រោមការពេញចិត្តពីនិយោជក។

26.13 ភាគលាភ

ភាគលាភដែលបានប្រកាស និងអនុម័តដោយភាគទុនិករបស់ក្រុមហ៊ុន មុនពេលចុងការិយបរិច្ឆេទត្រូវបានទទួលស្គាល់ជាបំណុល និងត្រូវបានកាត់ចេញពីប្រាក់ចំណេញរក្សាទុកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ភាគលាភដែលបានប្រកាស និងអនុម័តដោយភាគទុនិករបស់ក្រុមហ៊ុនបន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍មិនត្រូវបានទទួលស្គាល់ជាបំណុលទេ ប៉ុន្តែត្រូវបានបង្ហាញជាកំណត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

26. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

26.14 ការប្រាក់

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់ចំណេញឬខាតដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាដែលអាចធ្វើអប្បហរសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ឬនឹងត្រូវទទួលតាមរយៈអាយុកាលរំពឹងទុករបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ (ឬរយៈពេលខ្លីជាងប្រសិនបើសមស្រប) ឱ្យមកស្មើនឹងតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុនោះ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាព ក្រុមហ៊ុនត្រូវប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនមែនការបាត់បង់ឥណទាននោះទេ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាពរួមមានថ្លៃប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬទទួលដែលជាផ្នែកភ្ជាប់នឹងអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមានការចំណាយបន្ថែមកើតឡើងដោយផ្ទាល់ទៅនឹងការទិញ ឬលក់នៃទ្រព្យហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

26.15 កម្រៃ និងជើងសារ

ចំណូលនិងចំណាយកម្រៃ និងជើងសារដែលភ្ជាប់នឹងអត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសារផ្សេងៗ ត្រូវបានទទួលស្គាល់នៅពេលបំពេញសេវាកម្ម។ ប្រសិនបើកិច្ចសន្យាឥណទានមិនត្រូវរំពឹងថានឹងមានលទ្ធផលក្នុងការដកប្រាក់ឥណទាននោះ កម្រៃលើការសន្យាផ្តល់ឥណទានត្រូវបានទទួលស្គាល់ ដោយផ្អែកលើមូលដ្ឋាន រំលស់ថេរទៅតាមថេរវេលានៃកិច្ចសន្យាឥណទាន។

ចំណាយកម្រៃ និងជើងសារផ្សេងៗពាក់ព័ន្ធជាមួយលើកម្រៃប្រតិបត្តិការ និងសេវាកម្មត្រូវបានកត់ត្រាជាចំណាយ នៅពេលដែលសេវាកម្មត្រូវបានទទួល។

26.16 ភតិសន្យា

ភតិសន្យា ត្រូវបានចាត់ថ្នាក់ជាភតិសន្យាហិរញ្ញវត្ថុនៅពេលដែលលក្ខខណ្ឌនៃភតិសន្យានោះ ធ្វើជាសារវន្តនូវរាល់ហានិភ័យ សិទ្ធិអាស្រ័យផល និងកម្មសិទ្ធិនៃទ្រព្យសកម្មភតិសន្យាដល់ក្រុមហ៊ុន។ ភតិសន្យាផ្សេងទៀតត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

26. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

26.16 ភតិសន្យា (ត)

សិទ្ធិទៅលើទ្រព្យសកម្មក្រោមភតិសន្យាហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មរបស់ក្រុមហ៊ុន តាមតម្លៃសមស្រប (ឬប្រសិនបើទាបជាងត្រូវយកតម្លៃបច្ចុប្បន្ននៃការទូទាត់អប្បបរមាលើភតិសន្យា) នៅពេលចាប់ផ្តើមនៃភតិសន្យា។ បំណុលពាក់ព័ន្ធដែលត្រូវទូទាត់សងទៅឲ្យភតិបតី ត្រូវបានកត់ត្រាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ជាបំណុលភតិសន្យាហិរញ្ញវត្ថុ។ ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងចំណាយហិរញ្ញប្បទាន និងការកាត់បន្ថយបំណុលភតិសន្យា ដើម្បីទទួលបាននូវអត្រាការប្រាក់ថេរមួយលើសមតុល្យបំណុលដែលនៅសល់។ ចំណាយហិរញ្ញប្បទានត្រូវបានដកចេញនៅពេលធ្វើការវាស់វែងជាចំណេញ ឬខាត ។

ទ្រព្យសកម្មក្រោមភតិសន្យាហិរញ្ញវត្ថុត្រូវបានរួមបញ្ចូលក្នុងទ្រព្យ និងបរិក្ខារហើយត្រូវធ្វើវិលវិលសំនិងប៉ាន់ប្រមាណឱនភាពនៃតម្លៃដូចគ្នាទៅនឹងទ្រព្យ សកម្មផ្សេងទៀតរបស់ក្រុមហ៊ុនផងដែរ។

ថ្លៃឈ្នួល ដែលត្រូវទូទាត់លើភតិសន្យាប្រតិបត្តិការ ត្រូវបានកត់ត្រាជាចំណេញ ឬខាតតាមមូលដ្ឋានរំលស់ថេរទៅតាមថេរវេលានៃភតិសន្យា។

26.17 ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់ជាចំណេញឬខាតលើកលែងតែធាតុណាដែលបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងទៀត។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថាត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំដោយប្រើ អត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទនៃការរាយការណ៍ និងនិយ័តភាពទាំងឡាយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។

ពន្ធពន្យារត្រូវបានកំណត់ទៅលើភាពលម្អៀងរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។ (ហៅថាភាពលម្អៀងបណ្តោះអាសន្ន)។

ពន្ធពន្យារដែលជាបំណុល ត្រូវទទួលស្គាល់លើភាពលម្អៀងបណ្តោះអាសន្ន ដែលរំពឹងថានឹងបង្កើនប្រាក់ចំណេញដែលជាប់ពន្ធនាពេលអនាគត។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ភាពលម្អៀង បណ្តោះអាសន្នទាំងឡាយណា ដែលរំពឹងថានឹងកាត់បន្ថយប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត រួមទាំងការខាតពន្ធ ឬឥណទានពន្ធដែលមិនទាន់បានប្រើប្រាស់ផ្សេងៗ។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់តាមចំនួនដែលគិតថាអាចប្រើប្រាស់បានខ្ពស់បំផុត ដោយផ្អែកលើមូលដ្ឋានប្រាក់ចំណេញជាប់ពន្ធនាពេលបច្ចុប្បន្ន ឬនាពេលអនាគតហើយមានលទ្ធភាពខ្ពស់ក្នុងការអាចយកមកប្រើប្រាស់បាន។

តម្លៃយោងសុទ្ធនៃពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានធ្វើនិយ័តភាពដើម្បីឆ្លុះបញ្ចាំងពីការវាយតម្លៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

26. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

26.17 ពន្ធលើប្រាក់ចំណេញ (ត)

និយ័តភាពទាំងនោះ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតនៅក្នុងរបាយការណ៍លទ្ធផលសម្រេច លើកលែងតែនិយ័តភាពដែលពាក់ព័ន្ធនឹងខ្ទង់ចំណូល ឬចំណាយ ដែលត្រូវទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលសម្រេចផ្សេងៗ ដោយនិយ័តភាពនោះត្រូវតែទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលសម្រេចផ្សេងៗ។

ពន្ធពន្យារ ត្រូវបានគណនាតាមអត្រាពន្ធដែលប្រើសម្រាប់ការគណនាប្រាក់ចំណេញជាប់ពន្ធក្នុងការិយបរិច្ឆេទដែលពន្ធពន្យារជាទ្រព្យសកម្មរំពឹងថានឹងប្រើប្រាស់បាន ឬបំណុលជាពន្ធពន្យារ រំពឹងថានឹងត្រូវទូទាត់ដោយប្រើ អត្រាពន្ធដែលបានអនុម័ត ឬបានកំណត់ជាអាទិ៍នៅសម្រាប់កាលបរិច្ឆេទរាយការណ៍។

26.18 ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ

(ក) ការទទួលស្គាល់

ក្រុមហ៊ុន ទទួលស្គាល់ដំបូងនូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុនៅពេលដែលក្រុមហ៊ុនបានក្លាយជា ភាគីនៃការផ្តល់កិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលបានវាស់វែងដំបូងតាមតម្លៃសមស្របបូកនឹងចំណាយប្រតិបត្តិការដែលរួមចំណែកដោយផ្ទាល់ទៅលើការទិញលក់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ។

(ខ) ចំណាត់ថ្នាក់

ក្រុមហ៊ុនត្រូវចាត់ចំណាត់ថ្នាក់ទ្រព្យហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ខ្លួនជាឧបករណ៍ហិរញ្ញវត្ថុតាមមូលដ្ឋានស្របដែលមានចែងក្នុងផ្នែកទី១១ នៃមូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុ។

(គ) ការឈប់ទទួលស្គាល់

ក្រុមហ៊ុន ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលដែលសិទ្ធិទទួលបានសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មនោះផុតកំណត់ ឬក្រុមហ៊ុនបានផ្ទេរសិទ្ធិក្នុងការទទួលបានសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យ និងផលចំណេញនៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរចេញទាំងមិនផ្ទេរចេញ ឬទាំងមិនរក្សាហានិភ័យ និងផលចំណេញនៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុ និងមិនរក្សាការគ្រប់គ្រងទៅលើទ្រព្យសកម្មដែលផ្ទេរចេញ។

ក្រុមហ៊ុន មិនទទួលស្គាល់បំណុលហិរញ្ញវត្ថុនៅពេលកាតព្វកិច្ចកិច្ចសន្យាត្រូវបានរំសាយឬលុបចោល ឬផុតកំណត់។

(ឃ) ការកាត់កង

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយតម្លៃយោងសុទ្ធត្រូវបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីទូទាត់ និងមានបំណងធ្វើការទូទាត់លើមូលដ្ឋានតម្លៃសុទ្ធ ឬ ដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលជាប្រចាំ។

គ្រឹះស្ថានវិជ្ជាបណ្ណបច្ចេកទេស បច្ចេកវិទ្យា បច្ចេកទេស បច្ចេកទេស បច្ចេកទេស
កំណត់សម្គាល់លើរបាយការណ៍វិជ្ជាបណ្ណ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

26. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

26.18 ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

(ង) ការវាស់វែងថ្លៃដើមរំលស់

រំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាមថ្លៃដើមដំបូង ដកការទូទាត់ថ្លៃដើមបូក ឬដកចំនួនរំលស់បង្កើនដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៃភាពខុសគ្នារវាងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ដំបូង និងចំនួនដល់កាលកំណត់ដកឱនភាពនៃតម្លៃ។

(ច) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្របគឺជាតម្លៃដែលត្រូវបានទទួលដើម្បីលក់ទ្រព្យសកម្ម ឬបង់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការរវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងជាគោល ឬក្នុងករណីដែលមិនមាន ត្រូវយកទីផ្សារដែលមានអត្ថប្រយោជន៍បំផុតដែលក្រុមហ៊ុនទទួលបាននៅកាលបរិច្ឆេទនោះ។ តម្លៃសមស្របនៃបំណុលឆ្លុះបញ្ចាំងពីហានិភ័យមិនដំណើរការរបស់វានោះទេ។

ក្រុមហ៊ុនអាចវាស់វែងតម្លៃសមស្រប ដោយប្រើប្រាស់តម្លៃប៉ាន់ស្មានដែលបានដកស្រង់ពីទីផ្សារសកម្មសម្រាប់ឧបករណ៍ហិរញ្ញវត្ថុនោះ។ ទីផ្សារត្រូវបានចាត់ទុកថាសកម្ម ប្រសិនបើប្រតិបត្តិការសម្រាប់ទ្រព្យសកម្ម ឬបំណុលត្រូវកើតឡើងដោយមានបរិមាណគ្រប់គ្រាន់ដើម្បីផ្តល់ព័ត៌មានអំពីតម្លៃជាប្រចាំ។

ប្រសិនបើមិនមានតម្លៃប៉ាន់ស្មានពីទីផ្សារសកម្មទេនោះ ក្រុមហ៊ុនអាចប្រើបច្ចេកទេសវាយតម្លៃដែលប្រើប្រាស់ធាតុចូលដែលអាចសង្កេតបាន និងកាត់បន្ថយការប្រើប្រាស់ធាតុចូលដែលមិនអាចគ្រប់គ្រងបាន។ បច្ចេកទេសវាយតម្លៃ ដែលត្រូវបានជ្រើសរើសរួមបញ្ចូលកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារពិចារណាលើការកំណត់តម្លៃប្រតិបត្តិការ។

ភស្តុតាងល្អបំផុតនៃតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ នៅពេលទទួលស្គាល់ដំបូងជាធម្មតាគឺជាតម្លៃប្រតិបត្តិការនៅពេលទទួល ឧទាហរណ៍ តម្លៃសមស្របនៃតម្លៃតបស្នងដែលបានផ្តល់ឲ្យឬទទួលបាន។ ប្រសិនបើក្រុមហ៊ុនកំណត់ថាតម្លៃសមស្របស្គាល់ដំបូងខុសគ្នាពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របមិនមានការបញ្ជាក់ពីសម្រង់តម្លៃពីទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬបំណុល ស្រដៀងគ្នា និងមិនផ្អែកលើបច្ចេកទេសវាយតម្លៃដែលប្រើប្រាស់ទិន្នន័យពីទីផ្សារដែលអាចសង្កេតបាននោះ ឧបករណ៍ហិរញ្ញវត្ថុត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របដោយនិយតកម្ម ដើម្បីពន្យារភាពខុសគ្នារវាងតម្លៃសមស្របនៃការទទួលស្គាល់ដំបូងនិងតម្លៃប្រតិបត្តិការ។

បន្ទាប់មកភាពខុសគ្នានោះត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដោយផ្អែកលើមូលដ្ឋានសមស្របនៃអាយុកាលឧបករណ៍ ប៉ុន្តែមិនយូរជាងពេលដែលធ្វើការវាយតម្លៃត្រូវបានគាំទ្រទាំងស្រុងដោយទិន្នន័យទីផ្សារដែលអាចសង្កេតបាន ឬប្រតិបត្តិការត្រូវបានបិទ។

ក្រុមហ៊ុន ទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្របនាចុងការិយបរិច្ឆេទក្នុងអំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

26. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

26.18 ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

(ឆ) ការកំណត់អត្តសញ្ញាណ និងការវាស់វែងនៃឱនភាព

ភស្តុតាងដែលបញ្ជាក់ពីឱនភាព

នាការលក់រិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនវាយតម្លៃថាមានភស្តុតាងជាក់ស្តែងនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងដោយថ្លៃដើម ឬរំលស់ថ្លៃដើមមានសញ្ញាណឱនភាពឬទេ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ ក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានកាត់បន្ថយនៅពេលមានភស្តុតាងបង្ហាញថាព្រឹត្តិការណ៍ខាតបង់បានកើតឡើងបន្ទាប់ពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ហើយព្រឹត្តិការណ៍ខាតបង់មានផលប៉ះពាល់ដល់លំហូរ សាច់ប្រាក់នាពេលអនាគតនៃទ្រព្យសកម្មដែលអាចប៉ាន់ស្មានបាន។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មមានឱនភាព រួមមាន៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អ្នកខ្ចី ឬអ្នកបោះផ្សាយ
- ភាពមិនទៀងទាត់ឬការលុបចោលដោយអ្នកខ្ចី
- ការរៀបចំឡើងវិញនូវលក្ខខណ្ឌទូទាត់សង ដែលក្រុមហ៊ុនមិនបានរំពឹងទុក
- សញ្ញាណបង្ហាញថាកូនបំណុល នឹងជួបប្រទះការក្ស័យធន
- ការបាត់បង់នៃទីផ្សារសកម្មសម្រាប់មូលបត្រ ឬ
- ទិន្នន័យ ដែលអាចសង្កេតបានទាក់ទងទៅនឹងក្រុមនៃទ្រព្យសកម្ម ដូចជាការផ្លាស់ប្តូរអវិជ្ជមាននៃស្ថានភាពទូទាត់របស់កូនបំណុល ឬអ្នកបោះផ្សាយនៅក្នុងក្រុម ឬលក្ខខណ្ឌសេដ្ឋកិច្ចដែលទាក់ទងនឹងលំដាប់ដើមនៅក្នុងក្រុម។

ការវាយតម្លៃទោល និងជាក្រុម

រាល់ទ្រព្យសកម្មទោលសារវន្ត ត្រូវបានវាយតម្លៃផ្សេងៗពីគ្នាចំពោះឱនភាព។

ជាពិសេសទ្រព្យសកម្ម ដែលត្រូវបានគេរកឃើញថាមិនមានឱនភាពត្រូវបានវាយតម្លៃរួមគ្នាសម្រាប់ឱនភាពដែលបានកើតឡើងប៉ុន្តែមិនទាន់បានកំណត់បញ្ជាក់នៅឡើយ។

សមាសធាតុនីមួយៗនៃសំវិធានធននៃឱនភាព ត្រូវអនុវត្តទៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាយតម្លៃចំពោះឱនភាពក្នុងលក្ខណៈទោល ហើយត្រូវបានគេរកឃើញថាមានឱនភាពក្នុងលក្ខណៈទោល ដោយផ្អែកលើការប៉ាន់ស្មានដ៏ប្រសើរបំផុតរបស់អ្នកគ្រប់គ្រង លើតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងថានឹងទទួលបាន។ ក្នុងការប៉ាន់ស្មានលំហូរសាច់ប្រាក់ទាំងនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យអំពីស្ថានភាពហិរញ្ញវត្ថុរបស់កូនបំណុល និងតម្លៃដែលអាចកំណត់បាននៃទ្រព្យបញ្ចាំណាមួយ។ ឱនភាពនៃទ្រព្យសកម្មនីមួយៗត្រូវបានវាយតម្លៃលើគុណប្រយោជន៍របស់វា ហើយយុទ្ធសាស្ត្រសាកល្បង និងការប៉ាន់ប្រមាណលំហូរសាច់ប្រាក់ដែលអាចរកបានមកវិញត្រូវបានអនុម័តដោយអ្នកគ្រប់គ្រងឯករាជ្យ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

26. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

26.18 ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

(ឆ) ការកំណត់អត្តសញ្ញាណ និងការវាស់វែងនៃឱនភាព (ត)

ការវាយតម្លៃទោល និងជាក្រុម (ត)

សមាសធាតុរួមនៃបុរេប្រទានសរុបត្រូវបានបង្កើតឡើងសម្រាប់៖

- ក្រុមនៃប្រាក់កម្ចីមានលក្ខណៈដូចគ្នាដែលមិនត្រូវបានចាត់ទុកថាមានលក្ខណៈសារវន្តទោល និង
- ក្រុមនៃទ្រព្យសកម្មដែលមានលក្ខណៈទោលសារវន្ត ប៉ុន្តែមិនត្រូវបានគេរកឃើញថាមានឱនភាព

សំវិធានធនជាក្រុមនៃប្រាក់កម្ចី ដែលមានលក្ខណៈដូចគ្នាត្រូវបានបង្កើតឡើងដោយប្រើវិធីសាស្ត្រស្ថិតិ ដូចជា វិធីសាស្ត្រអត្រាបន្ត ឬសម្រាប់បណ្តាតណាទានតូចៗ ដែលមានព័ត៌មានមិនគ្រប់គ្រាន់ ឬរូបមន្តផ្អែកលើ បទពិសោធន៍អត្រាការខាតបង់យោងតាមនិន្នាការពីមុន។

ក្នុងការវាយតម្លៃឥណទានសំវិធានធនលើការបាត់បង់ជាក្រុម គណៈគ្រប់គ្រងពិចារណាលើកត្តាដូចជា គុណភាព ឥណទាន ទំហំផលប៉ុន្តែ ការប្រមូលផ្តុំ និងកត្តាសេដ្ឋកិច្ច។ ដើម្បីប៉ាន់ប្រមាណនូវសំវិធានធនចាំបាច់ត្រូវបាន បង្កើតឡើងដើម្បីកំណត់ពីរបៀបការខាតបង់ជាយថាជា ត្រូវបានយកគំរូតាមនិងតម្រូវបញ្ចូលប៉ារ៉ាម៉ែត្រ ដែល ផ្អែកលើបទពិសោធន៍ពីមុន និងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ ភាពត្រឹមត្រូវនៃសំវិធានធនអាស្រ័យលើការសន្មតម៉ូដែល និងប៉ារ៉ាម៉ែត្រដែលត្រូវបានប្រើក្នុងការកំណត់សំវិធានធនជាក្រុម។

ការវាស់វែង

សំវិធានធនលើឱនភាពនៃតម្លៃនៃទ្រព្យសកម្មវាស់វែងតាមរំលស់ថ្លៃដើម ត្រូវបានគណនាពីភាពខុសគ្នារវាងតម្លៃ យោងនិងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគត ដែលត្រូវបានកាត់បន្ថយតាមអត្រាការប្រាកប្រសិទ្ធ ភាពលើតម្លៃដំបូងទ្រព្យសកម្មនោះ។

តំហយនៃឱនភាព និងលុបចោល

ប្រសិនបើក្នុងរយៈពេលជាបន្តបន្ទាប់សំវិធានធនលើឱនភាពមានការថយចុះ ហើយការថយចុះអាចទាក់ទងទៅ នឹងព្រឹត្តិការណ៍ដែលកើតឡើងបន្ទាប់ពីឱនភាពត្រូវបានទទួលស្គាល់ ក្រុមហ៊ុនត្រូវកែប្រែការខាតបង់នៃតម្លៃ ឱនភាពដែលបានទទួលស្គាល់ពីមុនដោយផ្ទាល់ ឬដោយការនិយត្តិភាពសំវិធានធន។

តំហយសំវិធានធន មិនអាចលើសពីតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ដកសំវិធានធន) ដែលលើសពីចំនួនតម្លៃ យោងដែលឱនភាពតម្លៃមិនត្រូវបានទទួលស្គាល់ពីមុន។ ក្រុមហ៊ុនត្រូវទទួលស្គាល់ចំនួនទឹកប្រាក់កែតម្រូវនៅក្នុង ចំណេញ ឬខាត។

ក្រុមហ៊ុនលុបចោលបំណុល ឬបំណុលវិនិយោគទាំងផ្នែកខ្លះ ឬទាំងអស់ដែលពាក់ព័ន្ធនឹងសំវិធានធនលើ ឱនភាពតម្លៃ នៅពេលដែលអ្នកគ្រប់គ្រងកំណត់ថាមិនមានលទ្ធភាពមិនអាចប្រមូលមកវិញ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

26. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

26.19 បទប្បញ្ញត្តិនៃទុនបម្រុង

ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសលេខ ធ7-017-344 ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការដាក់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភរមិន និងសាវាចរលេខ ធ7-018-001 ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការអនុវត្តប្រកាសស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភរមិន ដែលតម្រូវឲ្យគ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ អនុវត្តការវាស់វែង ការធ្វើសំវិធានធនឥណទាន ដោយផ្អែកតាមអត្រាហានិភ័យឥណទានថ្មីដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលផុតកំណត់	សំវិធានធន
<i>ឥណទានរយៈពេលខ្លី (តិចជាង១ឆ្នាំ)</i>		
ស្តង់ដារ	ពី០ ទៅ ១៤ថ្ងៃ	1%
ឃ្លាំមើល	ពី១៥ទៅ ៣០ថ្ងៃ	3%
ក្រោមស្តង់ដារ	ពី 31 ទៅ 60ថ្ងៃ	20%
ជាប់សង្ស័យ	ពី 61 ទៅ 90ថ្ងៃ	50%
បាត់បង់	90ថ្ងៃ ឬច្រើនជាង	100%
<i>ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)</i>		
ស្តង់ដារ	ពី០ ទៅ 29ថ្ងៃ	1%
ឃ្លាំមើល	ពី30 ទៅ 89ថ្ងៃ	3%
ក្រោមស្តង់ដារ	ពី90 ទៅ 179ថ្ងៃ	20%
ជាប់សង្ស័យ	ពី180 ទៅ 359ថ្ងៃ	50%
បាត់បង់	360ថ្ងៃ ឬច្រើនជាង	100%

យោងតាមមាត្រាទី 73 ក្រុមហ៊ុនត្រូវតែធ្វើការប្រៀបធៀបសំវិធានធនគណនាស្របតាមបទប្បញ្ញត្តិនៃធនាគារជាតិ នៃកម្ពុជា និងសំវិធានធនគណនាតាម CIFRS for SMEs ៖

- (ក) ប្រសិនបើសំវិធានធនតាមបទប្បញ្ញត្តិទាបជាង ក្រុមហ៊ុនត្រូវកាត់ត្រាសំវិធានធនដែលបានគណនាស្របតាម CIFRS for SMEs និង
- (ខ) ប្រសិនបើសំវិធានធនតាមចំណាត់ថ្នាក់ ក្រុមហ៊ុនត្រូវកាត់ត្រាសំវិធានធនដែលបានគណនាស្របតាម CIFRS for SMEs និងផ្ទេរភាពខុសគ្នាពីប្រាក់ចំណេញរក្សាទុកទៅក្នុងគណនីយុទ្ធសាស្ត្របម្រុងក្នុងគណនីមូលធន។

គ្រឹះស្ថានវិហារញាតិ បវរ ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

26. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

26.20 សម្ព័ន្ធព្យាបាល

សហគ្រាស និងបុគ្គលដែលទាក់ទងផ្ទាល់ ឬមិនផ្ទាល់តាមរយៈអន្តរការីមួយឬច្រើន ឬត្រូវបានគ្រប់គ្រង ក្រោមការគ្រប់គ្រងរួមជាមួយក្រុមហ៊ុនតែមួយក្រុមហ៊ុនសម្ព័ន្ធ និងក្រុមហ៊ុនសម្ព័ន្ធផ្សេងទៀតដែលជាភាគីពាក់ព័ន្ធ របស់ក្រុមហ៊ុន។ ក្រុមហ៊ុនសមាគម និងបុគ្គលដែលទាក់ទងផ្ទាល់ ឬមិនផ្ទាល់ត្រូវធ្វើតាមអំណាចនៃការ បោះឆ្នោតរបស់ក្រុមហ៊ុន ដែលផ្តល់ឱ្យពួកគេមានឥទ្ធិពលយ៉ាងសំខាន់មកលើសហគ្រាស គណៈគ្រប់គ្រង សំខាន់ៗ រួមមាន នាយក និងបុគ្គលិកក្រុមហ៊ុន និងសមាជិកជិតស្និទ្ធជាមួយក្រុមគ្រួសាររបស់បុគ្គលនោះ ក៏ដូចជាក្រុមហ៊ុនដែលសហការជាមួយបុគ្គលទាំងនេះត្រូវបានចាត់ទុកជាភាគីពាក់ព័ន្ធផងដែរ។

27. តួលេខប្រៀបធៀប

ក្នុងអំឡុងពេលការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ 2020 អ្នកគ្រប់គ្រងបានរកឃើញការបង្ហាញខុស ដូចខាងក្រោម៖

- (ក) ការដកចេញនូវចំណូលដែលមិនទាន់ទទួលស្គាល់មិនគ្រប់គ្រាន់ពី គណនីបំណុលផ្សេងៗ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលបណ្តាលឲ្យមានការបង្ហាញលើសទៅលើសមតុល្យ នៃគណនីបំណុលផ្សេងៗ និងការបង្ហាញខ្វះទៅលើសមតុល្យនៃពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ។
- (ខ) ចំណូលដែលមិនទាន់ទទួលស្គាល់ ត្រូវបានបង្ហាញជាបំណុលផ្សេងៗ ជាជាងកាត់កងជាមួយឥណទានផ្តល់ដល់អតិថិជន។
- (គ) ចំណូលពីការប្រាក់ ត្រូវបានទទួលស្គាល់ជាចំណូលកម្រៃ និងជើងសារ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បឋម ហ្វាយនែន ម.ក
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

27. តួលេខប្រៀបធៀប (ត)

អ្នកគ្រប់គ្រង បានកំណត់ឡើងវិញតួលេខប្រៀបធៀបនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ដូចខាងក្រោម៖

	2019			
	កំណត់ឡើងវិញ		តួលេខពីមុន	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
	(កំណត់	(កំណត់	(កំណត់	(កំណត់
	សម្គាល់2.4)	សម្គាល់2.4)	សម្គាល់2.4)	សម្គាល់2.4)
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ				
ទ្រព្យសកម្ម				
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	32,422,650	7,956,480	32,862,987	7,956,480
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	121,435	29,800	61,435	15,076
បំណុល				
បំណុលផ្សេងៗ	1,473,175	361,515	1,613,512	395,954
មូលធន				
ប្រាក់ចំណេញរក្សាទុក	9,964,106	2,476,848	10,204,106	2,504,075
របាយការណ៍លទ្ធផលសង្កេត				
ចំណូលពីការប្រាក់	5,516,642	1,361,462	5,622,197	1,387,512
ចំណូលកម្រៃ និងជើងសារ	-	-	194,445	47,987
ចំណាយពន្ធលើប្រាក់ចំណេញ	(399,011)	(98,473)	(459,011)	(113,280)